

ដើម្បីសម្រាប់ការចុះឈ្មោះចូលរៀនថ្នាក់វិទ្យាស្ថាន ៖ (១) សូមបំពេញសំណុំបែបបទនេះ ឬ (២) ចុះឈ្មោះចូលរៀនតាមគេហទំព័រ institute.ids.org ។

សូមសរសេរព័ត៌មានសិស្ស ឲ្យបានច្បាស់លាស់ ។

នាម (នាម និងគោត្តនាម)

ឈ្មោះដែលចង់ឲ្យប្រើ	កាលកំណត់ដែលចង់ឲ្យប្រើ	អត្តលេខសមាជិកភាព (បើមាន)
កាលបរិច្ឆេទកំណើត (ថ្ងៃ ខែ ឆ្នាំ)	ភេទ ☐ ប្រុស ☐ ស្រី	សាសនា ☐ អិល.ឌី.អេស. ☐ ផ្សេងៗ
អាសយដ្ឋានប្រសព្វ	ទីក្រុង	រដ្ឋ ឬខេត្ត
ទូរសព្ទ	លេខកូដប្រទេសសម្រាប់ធ្វើសារ	លេខកូដប្រទេសសម្រាប់ធ្វើសារ
អាសយដ្ឋានអ៊ីមែល	តើយើងអាចផ្ញើសារទៅអ្នកបានទេ ? ☐ បាទ/ចាស ☐ ទេ	
រដ្ឋ ឬ សាខាបច្ចុប្បន្ន	ស្នាក់នៅ ឬ មណ្ឌលបច្ចុប្បន្ន	ត្រូវបានរៀននៅសាលា (បើមាន)

ការចុះឈ្មោះចូលរៀនថ្នាក់វិទ្យាស្ថាន
វគ្គសិក្សា និង ផ្នែកសិក្សា
វគ្គសិក្សា និង ផ្នែកសិក្សា
វគ្គសិក្សា និង ផ្នែកសិក្សា

ហត្ថលេខារបស់សិស្ស	ការចុះឈ្មោះចូលរៀនថ្នាក់វិទ្យាស្ថាននេះប្រកាសថា អ្នកយល់ព្រមទទួលយកគ្រប់កិច្ចសន្យាខាងក្រោម ។
ហត្ថលេខារបស់សិស្ស	កាលបរិច្ឆេទ

កិច្ចព្រមព្រៀង

ការចូលរៀននៅក្នុងថ្នាក់វិទ្យាស្ថាន

ការចូលរៀននៅក្នុងថ្នាក់វិទ្យាស្ថានគឺជាអភ័យឯកសិទ្ធិមួយ ហើយយើងសូមស្វាគមន៍អ្នក ។ អ្នកយល់ព្រមធ្វើតាមគោលនយោបាយរបស់ថ្នាក់វិទ្យាស្ថាន ហើយក៏យល់ព្រមផងដែរថា ថ្នាក់វិទ្យាស្ថាននិងវិទ្យាស្ថានសាសនា គឺជានាយកដ្ឋានដែលមានទំនាក់ទំនងជាមួយ នឹងប្រធាននៃសាសនាគ្រូ នៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធច្បងក្រោយ ហើយវាជា នីតិបុគ្គលពាក់ព័ន្ធ (ជាសមូលហេតុ « យើង ») មិនទទួលខុសត្រូវចំពោះគ្រោះថ្នាក់ដែលអាចកើតមានពីការមិនគោរពក្នុងការអនុវត្តន៍តាមគោលនយោបាយណាមួយរបស់អ្នកឡើយ ។

គោលនយោបាយស្តីពីកាតព្វកិច្ចនៃព័ត៌មានសិស្ស

អ្នកព្រមព្រៀងថា យើងអាចប្រមូល និងវិវត្តព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកចេញពីសំណុំបែបបទនេះ និងពីកំណត់ត្រាសមាជិកភាពអ្នក (ប្រសិនបើអ្នកជាសមាជិកនៃសាសនាគ្រូនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធច្បងក្រោយ) ក្នុងគោលបំណងនានាដែលទាក់ទងនឹងការចុះឈ្មោះចូលរៀន និងការចូលរួមក្នុងថ្នាក់វិទ្យាស្ថានរបស់អ្នក ហើយនិងដើម្បីឆ្លើយសំណួរ ឬបញ្ហានានាដែលអាចកើតឡើង ខណៈដែលអ្នកនៅក្នុងថ្នាក់វិទ្យាស្ថាន ។ អ្នកយល់ថា ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកអាចត្រូវបានបញ្ជូនទៅកាន់ទីស្នាក់ការកណ្តាលនៃសាសនាគ្រូនៅសហរដ្ឋអាមេរិក ហើយអ្នកយល់ព្រមដើម្បីឲ្យមានការបញ្ជូនទៅ បើចាំបាច់ ។ ព័ត៌មានផ្ទាល់ខ្លួនអ្នកអាចត្រូវរក្សាទុកដោយគ្មានពេលកំណត់ ដើម្បីជាផ្នែកមួយនៃកំណត់ត្រាប្រវត្តិសាស្ត្រអំពីប្រសិទ្ធភាពសាសនាគ្រូ ។ យើងនឹងមិនលក់ព័ត៌មានរបស់អ្នកឡើយ ។ យើងប្រើប្រាស់វិធានការណ៍ប្រកបដោយបច្ចេកវិទ្យា និងស្របតាមគោលការណ៍អង្គការដើម្បីការពារព័ត៌មានផ្ទាល់ខ្លួនដែលយើងទទួលបានកុំឲ្យបាត់បង់ មិនឲ្យប្រើប្រាស់ខុស និង កុំឲ្យមានការបំប្លែងព័ត៌មានដោយពុំមានការអនុញ្ញាត និងដើម្បីរក្សាការពារជាសម្ងាត់ ។

ការសិក្សាស្រាវជ្រាវ និង ការស្ទង់មតិ ៖ ប្រសិនបើអ្នកត្រូវបានសុំឲ្យចូលរួមនៅក្នុងការសិក្សាស្រាវជ្រាវនិងការស្ទង់មតិ អ្នកត្រូវយល់ថា ការចូលរួមទាំងនេះគឺជាការស្ម័គ្រចិត្តទាំងស្រុង ហើយថាអ្នកអាចដកខ្លួនចេញនៅពេលណាក៏បាន ។ រាល់ព័ត៌មានផ្ទាល់ខ្លួនដែលអ្នកផ្តល់ឲ្យដាច់ណែកមួយនៃការសិក្សាស្រាវជ្រាវ (ឧទាហរណ៍ អាសយដ្ឋានអ៊ីមែល ឬលេខទូរសព្ទ) នឹងយកមកប្រើប្រាស់តែក្នុងគោលបំណង

ដើម្បីទាក់ទងអ្នកអំពីការចូលរួមនៅក្នុងការសិក្សា ឬការស្រាវជ្រាវផ្សេងៗនាពេលអនាគតប៉ុណ្ណោះ ។ អ្នកអាចជ្រើសរើសមិនទទួលយកទំនាក់ទំនងបែបនោះបាន ។

ការអនុញ្ញាតឲ្យប្រើប្រាស់រូបថត

ពេលខ្លះយើងអាចចង់ដឹង ឬចង់សំឡេងអ្នក ដែលទាក់ទងនឹងថ្នាក់វិទ្យាស្ថាន ។ ការប្រើប្រាស់បែបនេះមិនមានកំណត់ទេ ភាគច្រើនរួមមានដូចជាសកម្មភាពរៀនសូត្រពីចម្ងាយ ការបណ្តុះបណ្តាលគ្រូបង្រៀននិងរូបថត ឬវីដេអូនៅក្នុងសៀវភៅកំណត់ត្រាប្រជាជន ការប្រជុំពិសេស ការបិទលើកគ្រឹះស្ថានព័ត៌មានគេហទំព័រ ឬប្រព័ន្ធផ្សព្វផ្សាយសង្គមជាដើម ។ ក្នុងគោលបំណងនេះ អ្នកផ្តល់ការចាត់ចែង និងផ្តល់សិទ្ធិនិង ការអនុញ្ញាតឲ្យយើងប្រើប្រាស់ពេញលេញ ដើម្បីប្រើ និង - មិនកំណត់ ចំនួន កាល ភូមិសាស្ត្រ និង/ឬ បទដ្ឋាន (រួមទាំង ក្នុង ប្រព័ន្ធព័ត៌មាន ដែលមិនស្គាល់ក្នុងពេលឥឡូវ និងអនាគត) - បោះពុម្ពផ្សព្វផ្សាយថ្មី ចែកចាយ ដាក់តាំង សម្តែង បង្កើតផលិតផលថ្មី ឬគ្រប់ទម្រង់អថាបណ្ណាល័យ ឬចតសំឡេងអ្នក ដែលទាក់ទងនឹងថ្នាក់វិទ្យាស្ថាន ។ អ្នកអនុញ្ញាតឲ្យយើងប្រើប្រាស់ ឬក៏ត្រាឈ្មោះសំឡេង រូបភាព អ្វីដែលស្រដៀងនោះ និងការសម្តែងរបស់អ្នក ការសម្ភាស និង ការថត [សំឡេង និងវីដេអូ] ការសម្ភាសរបស់អ្នក និងការថតចម្លង ការផលិតថ្មី កែប្រែ កែសម្រួល និង សង្ខេបរាល់ការថត [សំឡេង និងវីដេអូ] ដើម្បីប្រើប្រាស់តាមការសម្រេចចិត្តរបស់យើង ។ អ្នកអនុញ្ញាតឲ្យផលិតបន្ត លក់ រក្សាសិទ្ធិ តាំងពិពណ៌ ចាក់ផ្សាយ រក្សាទុកក្នុងប្រព័ន្ធ អេឡិចត្រូនិច និង/ឬ ចែកចាយរូបភាព ឬការថត [សំឡេង និងវីដេអូ] ដោយគ្មានដែនកំណត់ តាមការសម្រេចចិត្តរបស់យើង ។ ក្នុងន័យនេះ អ្នកមិនឲ្យយើងរួមផ្តុំពីការទទួលខុសត្រូវក្នុងការប្រើប្រាស់ និង ការបោះពុម្ពផ្សាយទាំងនោះ ហើយអ្នកមិនប្តឹងទាមទារណាម្នាក់ចំពោះអ្វីៗដែលបានចែងដូចខាងដើមឡើយ ។

គោលនយោបាយប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត និងបណ្តាញផ្សេងៗ

យើងបានផ្តល់ឲ្យនូវធនធានអេឡិចត្រូនិចមួយចំនួនដើម្បីឲ្យអ្នកអាចចូលរៀននៅក្នុងថ្នាក់វិទ្យាស្ថានបាន ។ អ្នកអាចសម្រេចចិត្តថាប្រើធនធានទាំងនេះ ឬក៏អត់ ប៉ុន្តែប្រសិនបើអ្នកប្រើប្រាស់ នោះអ្នកយល់ព្រមទទួលយកនូវខ្លួនឯងដូចខាងក្រោមនេះ ៖

នៅពេលអ្នកចូលទៅអ៊ិនធើណែតប្រើប្រាស់គ្រឿងបរិក្ខារ ឧបករណ៍ ឬបច្ចេកវិទ្យាអ៊ិនធើណែតគ្មាន ខ្សែភ្ជាប់របស់យើង នោះយើងអាចប្រមូលព័ត៌មានរបស់អ្នកពីកម្មវិធីរុករកក្នុងគេហទំព័ររបស់អ្នកបាន ។ ព័ត៌មាននេះអាចនឹងបញ្ចូលនូវ អាសយដ្ឋាន IP ប្រភេទកម្មវិធីរុករក ប្រព័ន្ធប្រតិបត្តិការ និង ភាសាអាទិភាពរបស់អ្នក ការប្រើប្រាស់គេហទំព័រណាមួយដែលអ្នកចូលមើលពីមុនអ្នកចូលមកគេហទំព័រ របស់យើង កាលបរិច្ឆេទ និងពេលវេលានៃការចូលមើលនីមួយៗ និង ព័ត៌មានដែលអ្នកស្វែងរកនៅលើ គេហទំព័ររបស់យើង ។ យើងក៏ប្រើប្រាស់ Cookies និង Clear GIFs ដើម្បីប្រមូលព័ត៌មាននៅលើ បណ្តាញអ៊ិនធើណែតផងដែរ ។ អ្នកអាចនឹងផ្លាស់ប្តូរការដំឡើងកម្មវិធីរុករកក្នុងគេហទំព័ររបស់អ្នកដើម្បី បញ្ឈប់ការទទួលយក Cookies ឬដើម្បីដាស់តឿនអ្នកពីមុនការទទួលយក Cookies មួយពីគេហទំព័រ ដែលអ្នកចូលមើល ។ ប្រសិនបើអ្នកកំណត់រចនាសម្ព័ន្ធកម្មវិធីរុករកក្នុងគេហទំព័ររបស់អ្នក ដើម្បីកុំឲ្យ ទទួលយក Cookies ឬ Clear GIFs នោះអ្នកនឹងមិនអាចប្រើប្រាស់ផ្នែក ឬមុខងារខ្លះលើគេហទំព័រ របស់យើងឡើយ ។

គេហទំព័រ software មាតិកា ម៉ាស៊ីនបម្រើ និងបច្ចេកវិទ្យាដទៃទៀត ហើយនិងសម្ភារដែលយើងប្រើ ប្រាស់ដើម្បីបញ្ជូនកម្មវិធីសិក្សាថ្នាក់វិទ្យាស្ថានហៅថា (« Institute Tools ») គឺជាកម្មសិទ្ធិ ឬបាន ទទួលអាជ្ញាបណ្ណ ហើយបង្កើតឡើងដោយយើង ។ យើងអាចត្រួតពិនិត្យរាល់ទំនាក់ទំនង (អ៊ីម៉ែល សារ ព័ត៌មានសង្គម ជាដើម) ដែលប្រើប្រាស់ ឬមាននៅក្នុងឧបករណ៍ថ្នាក់វិទ្យាស្ថានចំពោះរាល់មាតិកាដែល មិនសមរម្យ ឬល្មើសច្បាប់ ហើយអាចបញ្ជូនទៅកាន់ថ្នាក់ដឹកនាំសាសនា ឬមន្ត្រីគ្រប់គ្រងច្បាប់តាម ការចាំបាច់ ដើម្បីការពារសិស្ស និងអត្ថប្រយោជន៍នៃសាសនាចក្រ ។ អ្នកយល់ព្រមចំពោះ ការត្រួតពិនិត្យទាំងនេះ ហើយបញ្ជូនបន្ត ។ ទោះបីជាយើងអាចពិនិត្យលើទំនាក់ទំនងមួយចំនួនក្តី ក៏ យើងមិនអាចត្រួតពិនិត្យគ្រប់ទំនាក់ទំនងទាំងអស់នោះទេ ។ ទំនាក់ទំនងតាមរយៈអេឡិចត្រូនិចមិន មានសុវត្ថិភាពនោះទេ ។ យើងមិនធានាថា អ្នកនឹងមិនទទួលសារ ឬឯកសារដែលពុំត្រូវការ វីរុស ឬ មេរោគដទៃទៀតឡើយ ។ សារដែលមានផ្ទុកមាតិកាមិនសមរម្យអាចត្រូវបានលុបចោលដោយមិនជូន ដំណឹង ហើយមិនបញ្ជូនទៅកាន់អ្នកដែលត្រូវទទួលនោះឡើយ ។ អ្នកយល់ព្រមថា អ្នកនឹងមិន បញ្ជូនសារ ឬបញ្ជូនសារណាម្តងដែលជាសារអោសត្រាម ប្រមាថ ខុសច្បាប់ ឬគួរឲ្យស្អប់ខ្ពើម ឬដែល រំលោភ ឬបំពានលើសិទ្ធិអ្នកដទៃឡើយ ។ Institute Tools អាចត្រូវបានប្រើប្រាស់សម្រាប់តែការ ទំនាក់ទំនងជាមួយសិស្សដទៃទៀត គ្រូបង្រៀន និងថ្នាក់ដឹកនាំសាសនាពីប្រធានបទដែលទាក់ទងនឹង សាសនា និងព្រឹត្តិការណ៍នានាតែប៉ុណ្ណោះ ។ អ្នកមិនអាចទាញយកឯកសារចេញពីអ៊ិនធើណែត

ចែកចាយម្តងទៀត ឬបិទប្រកាស (ឧទាហរណ៍ នៅលើ YouTube ឬ Facebook) នូវរាល់សារ រូប ភាព សំឡេង ឬវីដេអូពីឧបករណ៍ថ្នាក់វិទ្យាស្ថានឡើយ ។

យើងមិនទទួលខុសត្រូវចំពោះរាល់ការខូចខាត (រួមទាំងការបាត់ទិន្នន័យ) ដែលបណ្តាលមកពីការ ប្រើប្រាស់របស់អ្នក ឬការមិនចេះប្រើប្រាស់របស់អ្នកនូវឧបករណ៍ថ្នាក់វិទ្យាស្ថាន ឯកសារ ឬសារដែល បានផ្តល់ឲ្យ ឬដែលបណ្តាលមកពី អ្នកប្រើប្រាស់ផ្សេងទៀត ឬបណ្តាញគេហទំព័រតំណនោះឡើយ ។ Institute Tools គឺត្រូវបានផ្តល់ឲ្យ « ក្នុងលក្ខខណ្ឌសិក្សា » ។ យើងមិនទទួលខុសត្រូវរាល់ការធានា ការបង្ហាញមតិ ឬ ការបរិយាយទាំងអស់ ឬការធានាបញ្ជាក់ រួមទាំងការធានាចំណងជើងពាណិជ្ជកម្ម និងភាពសមរម្យសម្រាប់គោលបំណងជាក់លាក់មួយឡើយ ។ យើងពុំធានាថា ដំណើរការ Institute Tools នឹងពុំមានការកាត់ផ្តាច់ ឬ ពុំមានកំហុសដែលនឹងត្រូវបានកែសម្រួល ឬ ថារាល់គេហទំព័រនេះ ឬ ម៉ាស៊ីនបម្រើដែលធ្វើ Institute Tools អាចមិនមានមេរោគ ឬ សមាសភាគអន្តរាយផ្សេងៗឡើយ ។

ផ្សេងៗ

អ្នកត្រូវទទួលខុសត្រូវលើការគោរពតាមច្បាប់ និងបទបញ្ជាទាំងអស់នៅក្នុងតំបន់របស់អ្នក ប៉ុន្តែកិច្ច ព្រមព្រៀងនេះគឺត្រូវបានគ្រប់គ្រងដោយច្បាប់នៃរដ្ឋយូថាហ៍ ស.រ.អា. ដោយមិនជះឥទ្ធិពលលើ គោលការណ៍នៃជម្លោះផ្លូវច្បាប់នោះទេ ។ រាល់វិធានការផ្លូវច្បាប់ណាមួយដែលបង្កើតឡើងដើម្បីអនុវត្ត កិច្ចព្រមព្រៀងនេះ ឬទាក់ទងទៅនឹងថ្នាក់វិទ្យាស្ថាននឹងត្រូវបញ្ជូនទៅកាន់តុលាការរដ្ឋ ឬសហព័ន្ធនៅ ក្រុង សលត៍ លេក រដ្ឋ យូថាហ៍ ស.រ.អា. ហើយក្នុងន័យនេះ អ្នកយល់ព្រម ហើយដាក់ស្នើយុត្តាធិការ ផ្ទាល់ខ្លួនដល់តុលាការដែលមានអំណាចនោះ ។ ប្រសិនបើខ្ញុំបានចែងណាមួយក្នុងកិច្ចព្រមព្រៀង នេះផ្ទុយពីច្បាប់ ត្រូវទុកជាមោឃៈ ឬមិនអាចអនុវត្តបានទាំងស្រុង ឬបន្តនៅតែជាខ្ញុំចែងដែលគ្មាន សុពលភាព លើកលែងតែយើងកំណត់ថា ខ្ញុំបានចែងដែលគ្មានសុពលភាព ឬ ដែលមិនអាច អនុវត្តបាននោះ គឺជាលក្ខខណ្ឌចាំបាច់ចំពោះកិច្ចព្រមព្រៀង ក្នុងករណីនោះយើងអាចកែប្រែកិច្ច ព្រមព្រៀងនោះឡើងវិញ តាមការសម្រេចចិត្តរបស់យើង ។

ប្រសិនបើអ្នកមានសំណួរ ឬកង្វល់ទាក់ទងនឹងកិច្ចព្រមព្រៀងនេះ សូមអ៊ីម៉ែលកង្វល់របស់អ្នកទៅ កាន់ siregistration@ldschurch.org ឬទាក់ទងទៅកាន់រដ្ឋបាលថ្នាក់វិទ្យាស្ថានក្នុងតំបន់របស់អ្នក ។